



SIXTY SIX
FINANCE

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ
ស៊ីកង ឥណទាន ហ្វាយណែន ម.ក

របាយការណ៍ប្រចាំឆ្នាំ
២០២២

មាតិកា



ជំពូកទី ១

ចំណាប់អារម្មណ៍របស់ថ្នាក់គ្រប់គ្រង



១. ចំណាប់អារម្មណ៍របស់ប្រធាននាយិកាប្រតិបត្តិ



នៅក្នុងឆ្នាំ ២០២២ នេះក៏ជាឆ្នាំដែលមានការលំបាកផងដែរគឺការការរីករាលដាលនៃជំងឺកូវីត១៩ ដែលនៅតែរងផលប៉ះពាល់នៅឡើយ និងគ្រោះទឹកជំនន់ ដែលបណ្តាលឲ្យតំរូវការ ហិរញ្ញប្បទានលំនៅដ្ឋាន និងអាជីវកម្មដែលមានកម្រិតទាប និងមធ្យម សម្រាប់សហគ្រាសធុនតូច និងមធ្យមមានធ្លាក់ចុះផងដែរ។ នៅក្នុងឆ្នាំ២០២២ នេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស៊ុកធី ស៊ុកស៍ ហ្វាយនែន ម.ក នៅតែបន្តផ្តល់នូវសេវាកម្មហិរញ្ញវត្ថុ ដែលមានស្ថេរភាព និរន្តរភាព និងការយកចិត្តទុកដាក់ដល់អតិថិជនខ្ពស់ បើទោះបីជាសេដ្ឋកិច្ចទាំងមូលនៅតែបន្តប៉ះពាល់ក៏ដោយ។


ដើម្បីទទួលបានការអភិវឌ្ឍន៍ប្រកបដោយចីរភាព គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុស៊ុកធី ស៊ុកស៍ ហ្វាយនែន ម.ក នឹងបន្តកែលម្អលក្ខខណ្ឌផលិតផល និងសេវាកម្មរបស់ខ្លួន ដើម្បីស្របទៅតាមតម្រូវការគ្រប់ប្រភេទរបស់អតិថិជន ដើម្បីផ្តល់ភាពងាយស្រួល និងប្រសិទ្ធភាពកាន់តែប្រសើរសម្រាប់តម្រូវការប្រតិបត្តិការគ្រឹះស្ថានជូនអតិថិជន។ ជាលទ្ធផលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស៊ុកធី ស៊ុកស៍ ហ្វាយនែន ម.កទទួលបានកម្រិតហានិភ័យឥណទានក្នុងអត្រា០% នៅដំណាច់ឆ្នាំ២០២២ នេះ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុស៊ុកធី ស៊ុកស៍ ហ្វាយនែន ម.ក បានកំណត់ផែនការយុទ្ធសាស្ត្រជាក់លាក់ ក្នុងគោលបំណងបន្តការអភិវឌ្ឍន៍ក្រុមការងារឲ្យពេញពេញទៅដោយសមត្ថភាព ការសហការដែលចុះសម្រុងនិងរលូន វប្បធម៌ការងារល្អប្រសើរ ព្រមទាំងបន្តផ្តល់ការលើកទឹកចិត្តដល់បុគ្គលិក។ គ្រឹះស្ថានរីករាយទទួលយកនូវគំនិតថ្មីៗរបស់បុគ្គលិក មតិយោបល់ពីអតិថិជន ដើម្បីការអភិវឌ្ឍន៍ និងភាពជោគជ័យរបស់គ្រឹះស្ថាន។

ជាចុងក្រោយយើងខ្ញុំសូមថ្លែងអំណរគុណដល់គណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់ ចំពោះការខិតខំប្រឹងប្រែង និងការលះបង់របស់ពួកគេក្នុងការចូលរួមគាំទ្រ ក៏ដូចជាការសហការគ្នាយ៉ាងសកម្មប្រកបដោយឆន្ទៈខ្ពស់ និងភាពស្មោះត្រង់ ដើម្បីឲ្យគ្រឹះស្ថានរីកចម្រើន។

យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ធនាគារជាតិនៃកម្ពុជា និងអាជ្ញាធរពាក់ព័ន្ធចំពោះការណែនាំ និងគាំទ្រជាពិសេសកំឡុងពេលវិបត្តិសុខភាពនេះ ព្រោះប្រសិនបើគ្មានអ្នកទាំងអស់គ្នានេះទេ ក៏មិនអាចកើតមាននូវសមិទ្ធផលទាំងនេះបានដែរ។ យើងខ្ញុំនៅតែសង្ឃឹមយ៉ាងមុតមាំ និងរំពឹងថាអ្នកទាំងអស់គ្នា នៅតែបន្ត ជ្រុមជ្រែង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុស៊ុកផឺ ស៊ុកស៍ ហ្វាយនែន ម.ក ដើម្បីភាពរីកចម្រើន និងជោគជ័យក្នុងវិស័យនេះ។

ប្រធាននាយិកាប្រតិបត្តិ



លោកស្រី ហ៊ុន សែន



លោកស្រី លីម សាគូ នាយិកាប្រតិបត្តិការ

លោកស្រី **លីម សាគូ** បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រផ្នែកធនាគារ និងហិរញ្ញវត្ថុ នៅសកលវិទ្យាល័យបៀលប្រាយ ក្នុងឆ្នាំ២០០៦ ។

បន្ទាប់ពីបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្ររួច លោកស្រីបានចូលបម្រើការងារនៅ ធនាគារ កម្ពុជា អាស៊ី ចំកាត់ រយៈពេល ៣ឆ្នាំ ចាប់ពីឆ្នាំ២០០៦ រហូតដល់ឆ្នាំ២០០៨ មានតួនាទីជាបេឡាធិការ ។

ឆ្នាំ២០០៩ រហូតដល់ឆ្នាំ២០១៣ លោកស្រីបានចូលបម្រើការងារនៅក្រុមហ៊ុន ហ្គេលឌីន ហូជូន អិលធីឌី មានតួនាទីជាបុគ្គលិកផ្នែកលក់ ។

លោកស្រីបានចូលបម្រើការងារនៅ ធនាគារ ប្រៃសណីយ៍កម្ពុជា កអ អស់រយៈពេល ៥ឆ្នាំ. ចាប់ពីឆ្នាំ២០១៤ រហូតដល់ឆ្នាំ២០១៩ មានតួនាទីជាមន្ត្រីប្រតិបត្តិការសាខា រយៈពេល ១ឆ្នាំ

និងមានតួនាទីជាមន្ត្រីប្រតិបត្តិការ ជាន់ខ្ពស់រយៈពេល ៤ឆ្នាំ ។

លោកស្រីបានចូលបម្រើការងារនៅ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស៊ុកធី ស៊ុកស៍ ហ្វាយនែន ម.ក ចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ រហូតបច្ចុប្បន្ន មានតួនាទីជា **នាយិកាប្រតិបត្តិការ** ដើម្បីទទួលខុសត្រូវលើ ការត្រួតពិនិត្យផ្ទៃក្នុងរបស់គ្រឹះស្ថាន ដឹកនាំ និងត្រួតពិនិត្យដោយឯករាជ្យលើមុខងារប្រតិបត្តិ ជាមន្ត្រីប្រតិបត្តិ ដែលមានតួនាទីទទួលខុសត្រូវលើការអនុវត្តការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ព្រមទាំងការងារ ការយកចិត្តទុកដាក់ស្គាល់អតិថិជន ដើរតួនាទីជាអ្នកសម្របសម្រួល និងទំនាក់ទំនងជាមួយ នាយកដ្ឋានសវនកម្ម ធនាគារជាតិនៃកម្ពុជា និងអាជ្ញាធរពាក់ព័ន្ធផ្សេងទៀត ។



លោក វីថ កេរិន នាយកផ្នែកហិរញ្ញវត្ថុ

លោក វីថ កេរិន បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ផ្នែកគណនេយ្យ នៅសាកលវិទ្យាល័យ ជាតិគ្រប់គ្រង ក្នុងឆ្នាំ ២០០៤ និង បន្តសិក្សាយកថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញ គណនេយ្យហិរញ្ញវត្ថុ នៅសាកលវិទ្យាល័យ ជាតិគ្រប់គ្រង ដោយបានបញ្ចប់ការសិក្សាក្នុងអំឡុងឆ្នាំ២០១៤ ។

បន្ទាប់ពីបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ លោកបានបន្តបម្រើការងារនៅធនាគារ អេស៊ីប៊ីជា ភីអិលស៊ី អស់រយៈពេល ១០ឆ្នាំ គិតចាប់ពីឆ្នាំ ២០០៥ រហូតដល់ឆ្នាំ ២០១៥ ក្នុងមុខងារ ជាច្រើនដូចជា បុគ្គលិកផ្នែកគណនេយ្យ បុគ្គលិកផ្នែកសវនកម្ម ហិរញ្ញវត្ថុ បុគ្គលិកផ្នែកគណនេយ្យគ្រប់គ្រង និងជាអ្នកឯកទេស បឋមគ្រប់គ្រងឥណទាន ។

ចាប់ពីដើមឆ្នាំ ២០១៦ រហូតដល់ឆ្នាំ ២០១៩ លោកមានបទពិសោធន៍ធ្វើការរយៈពេល ៤ឆ្នាំ នៅបណ្តាក្រុមហ៊ុន និង គ្រឹះស្ថានហិរញ្ញវត្ថុ ផ្សេងៗក្នុងមុខងារជា នាយកការិយាល័យហិរញ្ញវត្ថុ ។

បច្ចុប្បន្នលោកបានចូលមកបម្រើការងារក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស៊ីកេធី ស៊ីកេស៍ ហ្វាយនែន ម.ក ក្នុងមុខតំណែងជា **នាយកផ្នែកហិរញ្ញវត្ថុ** ចាប់ពីថ្ងៃទី ០២ ខែ ធ្នូ ឆ្នាំ ២០១៩ ដើម្បីទទួលខុសត្រូវក្នុងការរៀបចំការងារផ្នែកហិរញ្ញវត្ថុ របស់ស្ថាប័នឲ្យមានបែបបទស្តង់ដារត្រឹមត្រូវ និងរៀបចំរបាយការណ៍ហិរញ្ញវត្ថុឲ្យស្ថាប័នប្រកបដោយភាពត្រឹមត្រូវ និងតម្លាភាព និងការរៀបចំផែនការ យុទ្ធសាស្ត្រនានា ដើម្បីទទួលបាននូវប្រសិទ្ធភាពនៃការអនុវត្តគោលការណ៍ហិរញ្ញវត្ថុ ។



កញ្ញា មាស ច័ន្ទមុច្ឆា នាយិកាផ្នែកសវនកម្មផ្ទៃក្នុង

កញ្ញា **មាស ច័ន្ទមុច្ឆា** បានបញ្ចប់ការសិក្សាផ្នែកហិរញ្ញវត្ថុ និងធនាគារ ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងថ្នាក់បរិញ្ញាបត្រផ្នែកសិក្សាអន្តរជាតិនៅវិទ្យាស្ថានភាសាបរទេស។

បុព្វា បានចូលរួមក្នុងសិក្ខាសាលា និងវគ្គបណ្តុះបណ្តាលជាច្រើននៅក្នុងផ្នែកនៃ សវនកម្មលើការលាងសម្អាតសាច់ប្រាក់, ហានិភ័យហិរញ្ញវត្ថុ, ភាពជាអ្នកដឹកនាំ, ការអនុលោមតាម និងកម្មវិធីបណ្តុះបណ្តាលមីក្រូហិរញ្ញវត្ថុផ្សេងៗទៀត។

បច្ចុប្បន្នកញ្ញា **មាស ច័ន្ទមុច្ឆា** បានចូលមកបម្រើការងារក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស៊ីកេស៊ី ស៊ីកេស៊ី ហ្វាយនែន ម.ក ក្នុងមុខតំណែងជា **នាយិកាសវនកម្មផ្ទៃក្នុង** ចាប់ពីថ្ងៃទី ០៧ ខែ កុម្ភៈ ឆ្នាំ ២០២២ ដែលទទួលខុសត្រូវក្នុងត្រួតពិនិត្យរបាយការណ៍ហិរញ្ញវត្ថុ និងការងារផ្សេងៗទៀតទាក់ទងកិច្ចការសវនកម្ម។ មុនពេលចូលបម្រើការងារនៅ Sixty Six Finance Plc កញ្ញាក៏មានបទពិសោធន៍ជាសវនករនៅក្រុមហ៊ុន ERNST & YOUNG (CAMBODIA) LTD ។



លោកស្រី ទ្រី ថាវី ប្រធានបេឡាធិការ

លោកស្រី ទ្រី ថាវី បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកគណនេយ្យ នៅសាកលវិទ្យាល័យ ពុទ្ធសាស្ត្រ ក្នុងឆ្នាំ ២០១៤ ។ លោកស្រីបានបម្រើការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ចាប់តាំងពីឆ្នាំ ២០១២ រហូតដល់ឆ្នាំ ២០១៩ ក្នុងមុខងារតួនាទីដូចជា ហិរញ្ញិក អ្នកបញ្ចូលទិន្នន័យ និងជាមន្ត្រីសេវាអតិថិជន ។

បច្ចុប្បន្នលោកស្រីបានចូលមកបម្រើការងារក្នុងគ្រឹះស្ថាន ស៊ុកធី ស៊ុកស៍ ហ្វាយនែន មក មុខតំណែង ជា**ប្រធានបេឡាធិការ** ចាប់ពីថ្ងៃទី ០១ ខែ មីនា ឆ្នាំ ២០១៩ ដើម្បីទទួលខុសត្រូវក្នុងការរៀបចំការងារផ្នែកប្រតិបត្តិការរបស់ស្ថាប័នឲ្យមាន បែបបទ ស្តង់ដាត្រឹមត្រូវ និងរៀបចំដឹកនាំការងារក្នុងការបម្រើសេវាជូនដល់អតិថិជនប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់ ។

ជំពូកទី ២

អំពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ
ស៊ុកជី ស៊ុកស៍ ហ្វាយនែន ម.ក



១. សាវតាររបស់គ្រឹះស្ថាន

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុស៊ុកធី ស៊ុកស័ ហ្វាយនែន ម.ក បានបង្កើតឡើងនៅក្នុង ព្រះរាជាណាចក្រកម្ពុជា និងបាន ចុះបញ្ជី នៅក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ ក្រោមបញ្ជីពាណិជ្ជកម្មលេខ ០០០៣៩៧០៣ ។ នៅថ្ងៃទី០២ ខែ ឧសភា ឆ្នាំ២០១៩ គ្រឹះស្ថានបានទទួលអាជ្ញាប័ណ្ណពីធនាគារជាតិ នៃកម្ពុជា ដើម្បីប្រតិបត្តិការជាស្ថាប័នមីក្រូហិរញ្ញវត្ថុ ។ ទីស្នាក់ការដែលបានចុះបញ្ជីរបស់ក្រុមហ៊ុនស្ថិតនៅទីតាំង ផ្ទះលេខ៤០ ផ្លូវជាតិលេខ១ ភូមិតាដៅ សង្កាត់និរោធិ ខណ្ឌច្បារ អំពៅ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

សកម្មភាពចម្បងរបស់គ្រឹះស្ថានគឺផ្តល់សេវាប្រាក់កម្ចីដល់ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស ដែលជាប្រភេទបុគ្គល និងនីតិ បុគ្គល ។

ចំពោះដើមទុនក្នុងការបង្កើតគ្រឹះស្ថាននេះឡើងគឺរួមមានម្ចាស់ភាគហ៊ុនចំនួនពីររូបរួមមានគឺលោក LEE KOK HENG JEREMIAH និងលោកស្រី ហ៊ីង សោភ័ណ្ឌ ក្នុងចំនួនទឹកប្រាក់សរុប ៣.០០០.០០០ដុល្លារអាមេរិក ។

២. ទស្សនវិស័យ និងបេសកកម្ម

ទស្សនវិស័យ ៖

គឺក្លាយជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយដែលអាចស្រូបយកចំណែកទីផ្សារល្បឿនបំផុត តាមរយៈការផ្តល់ជម្រើសផលិតផល និងសេវាកម្មមីក្រូហិរញ្ញវត្ថុសំបូរបែប តាមតម្រូវការរបស់អតិថិជន មានលក្ខណៈប្រកួតប្រជែងខ្ពស់ទាំងតម្លៃនិងការច្នៃប្រឌិត សំដៅរក្សានិរន្តរភាពគ្រឹះស្ថានយូរអង្វែង និងចូលរួមចំណែកក្នុងការបង្កើនជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា។

បេសកកម្ម ៖

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស៊ុកធី ស៊ុកស័ ហ្វាយនែន ម.ក បានកំណត់នូវបេសកកម្មរួចជាស្រេចនូវគោលដៅដើម្បី ក្លាយជាស្ថាប័នឈានមុខគេក្នុងការផ្តល់នូវសេវាហិរញ្ញវត្ថុ និងការបម្រើសេវាល្អប្រសើរជូនអតិថិជនប្រកបដោយតម្លាភាព និងការទទួល ខុសត្រូវខ្ពស់។

៣. គុណតម្លៃ

ផ្តល់នូវសេវាកម្មដ៏ល្អប្រកបដោយវិជ្ជាជីវៈខ្ពស់ទៅដល់អតិថិជន ហើយផលិតផលសេវាកម្មឆ្លើយតបទៅនឹងតម្រូវការរបស់ អតិថិជនផងដែរ ។ បុគ្គលិកទាំងអស់ធ្វើការប្រកបដោយភាពស្មោះត្រង់ និងមានចំណេះជំនាញពិតប្រាកដ និងមានការ សហការគ្នាក្នុងការធ្វើការបានយ៉ាងល្អប្រសើរ ។

៤. ទិន្នន័យសំខាន់ៗ


ផ្នែកប្រតិបត្តិការ (ចំនួនទឹកប្រាក់គិតជាដុល្លារ)

	២០០២	២០២១
ចំនួនបុគ្គលិក	០៩	០៨
ចំនួនអតិថិជនសកម្ម	៥៩	៥៤
ចំនួនឥណទានសកម្ម	៤៣	៤២
សមតុល្យឥណទានគេហដ្ឋាន	២.១៦០.៦០៩	២.១៨០.១៩២
សមតុល្យឥណទានរយៈពេលខ្លី	០	០
សមតុល្យឥណទានរយៈពេលវែង	៥៩៧.៤៧៥	២៥០.៦០០
សមតុល្យឥណទានទិញឧបករណ៍សម្ភារៈ	០	០
សមតុល្យឥណទាននិស្សិត	០	០
សមតុល្យឥណទានយានជំនិះ	៣០.៧៨៥	២៣.០២៣
ចំនួនទឹកប្រាក់ហានិភ័យឥណទាន	០	០
អត្រាហានិភ័យឥណទាន	០%	០%
ចំនួនទឹកប្រាក់ឥណទានមិនដំណើរការ	០	០
អត្រាឥណទានមិនដំណើរការ	០%	០%

ផ្នែកហិរញ្ញវត្ថុ (ចំនួនទឹកប្រាក់គិតជាដុល្លារ)

	២០០២	២០២១
ទ្រព្យសកម្ម	៣.០៥១.៨៨៨	២.៨៧៨.៧៩០
ទ្រព្យអកម្ម	១៦៤.៣៨៤	១២.២១៧
ទ្រព្យម្ចាស់	២.៨៨៧.៥០៤	២.៨៦៦.៥៧៣
ចំណូលការប្រាក់	២៥៧.៨៦៧	២៣៣.០៤០
ចំណូលផ្សេងៗ	៨.៨៨៦	៩.២៨៧
ចំណាយប្រតិបត្តិការ និងចំណាយផ្សេងៗ	(២៤៥.៨២២)	(២២៥.៩៣០)
ប្រាក់ចំណេញ/ខាត ក្រោយបង់ពន្ធ	២០.៩៣១	(១៦.៣៩៧)

៥. រចនាសម្ព័ន្ធគ្រប់គ្រង



ជំពូកទី ៣

ការគ្រប់គ្រងផលិតផល និងសេវាកម្ម



១. ផលិតផល និងសេវាកម្មឥណទាន

សម្រាប់ផលិតផលរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស៊ុកធី ស៊ុកស៍ ហ្វាយនែន ម.ក គឺផ្តល់ប្រាក់កម្ចី ដែលជាឥណទានផ្តល់ទៅឲ្យអតិថិជនទូទៅទាំងរូបវន្តបុគ្គល និងនីតិបុគ្គលិក ទៅតាមតម្រូវការផ្សេងៗ ។

- អតិថិជនជារូបវន្តបុគ្គល គឺជាឯកត្តជនទាំងឡាយណាដែលមានតម្រូវការឥណទានដើម្បីបំពេញតម្រូវការផ្ទាល់ខ្លួន ដូចជាឥណទានគេហដ្ឋាន ឥណទានរយៈពេលខ្លី ឥណទានរយៈពេលវែង ឥណទានសម្រាប់ទូទាត់ទំនិញ និង ឥណទានសម្រាប់និស្សិតយកទៅបន្តការសិក្សា ។
- អតិថិជនជានីតិបុគ្គល គឺជាសហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងមធ្យម និងក្រុមហ៊ុនទាំងឡាយណាដែលមានតម្រូវការសាច់ប្រាក់យកទៅធ្វើទុនបង្វិលក្នុងការប្រតិបត្តិការអាជីវកម្ម រួមទាំងការបង្កើតអាជីវកម្មថ្មី និងក្នុងគោលបំណងពង្រីកអាជីវកម្មរបស់ខ្លួនដែលមានស្រាប់ ។

ផលិតផលឥណទានរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស៊ុកធី ស៊ុកស៍ ហ្វាយនែន ម.ក មានចំនួន ៦ ប្រភេទ គឺ ឥណទានគេហដ្ឋាន ឥណទានរយៈពេលខ្លី ឥណទានរយៈពេលវែង ឥណទានសម្រាប់ទូទាត់ទំនិញ ឥណទាននិស្សិត និងឥណទានយានជំនិះ ។

១.១. ឥណទានគេហដ្ឋាន

ឥណទានគេហដ្ឋានត្រូវបានផ្តល់ជូនអតិថិជនរូបវន្តបុគ្គលទូទៅក្នុងគោលបំណង សម្រាប់ទិញគេហដ្ឋានថ្មី ការសាងសង់គេហដ្ឋានថ្មី និង ការជួសជុលកែលម្អគេហដ្ឋាន ។ ឥណទានអាចមានរយៈពេលខ្លីរហូតដល់ ៣០ឆ្នាំ ហើយចំណែកឯការបង់សងត្រលប់មាន២របៀបគឺសងចេញរៀងរាល់ខែរវាងប្រាក់ដើម និងការប្រាក់ និងមួយទៀតសងដើមថេរ ឬកន្លះការប្រាក់ រៀងរាល់ខែ ។

១.២. ឥណទានរយៈពេលខ្លី

ឥណទានរយៈពេលខ្លីត្រូវបានផ្តល់ជូនអតិថិជនជារូបវន្តបុគ្គល និងជានីតិបុគ្គលសម្រាប់តម្រូវការប្រើប្រាស់ផ្ទាល់ខ្លួន និងសម្រាប់អាជីវកម្ម ។ ឥណទានអាចមានរយៈពេលខ្លីរហូតដល់ ៣ឆ្នាំ ហើយចំណែកឯការបង់សងត្រលប់មាន៣របៀបគឺសងចេញរៀងរាល់ខែរវាងប្រាក់ដើម និងការប្រាក់ និងមួយទៀតសងដើមថេរ ឬកន្លះការប្រាក់ រៀងរាល់ខែ និងទី៣គឺសងតែការប្រាក់រាល់ខែ ប្រាក់ដើមសងចុងគ្រា ។

១.៣. ឥណទានរយៈពេលវែង

ឥណទានរយៈពេលវែងត្រូវបានផ្តល់ជូនអតិថិជនជារូបវន្តបុគ្គល និងជានីតិបុគ្គលសម្រាប់តម្រូវការប្រើប្រាស់ផ្ទាល់ខ្លួន និងសម្រាប់អាជីវកម្ម ។ ឥណទានអាចមានរយៈពេលខ្លីរហូតដល់ ២០ឆ្នាំ ហើយចំណែកឯការបង់សងត្រលប់មាន៣របៀបគឺសងចេញរៀងរាល់ខែរវាងប្រាក់ដើម និងការប្រាក់ និងមួយទៀតសងដើមថេរ ឬកន្លះការប្រាក់ រៀងរាល់ខែ និងទី៣គឺសងតែការប្រាក់រាល់ខែ ប្រាក់ដើមសងចុងគ្រា ។

១.៤. ឥណទានសម្រាប់ទូទាត់ទំនិញ

ឥណទានសម្រាប់ទូទាត់ទំនិញត្រូវបានផ្តល់ជូនអតិថិជនជារូបវន្តបុគ្គល និងជានីតិបុគ្គលសម្រាប់តម្រូវការប្រើប្រាស់ផ្ទាល់ខ្លួន និងសម្រាប់អាជីវកម្ម ។ ឥណទានអាចមានរយៈពេលខ្លីរហូតដល់ ៥ឆ្នាំ ហើយចំណែកឯការបង់សងត្រលប់មាន៣របៀបគឺ

សងចេរៀងរាល់ខែរវាងប្រាក់ដើម និងការប្រាក់ និងមួយទៀតសងដើមថេរ បូកនឹងការប្រាក់ រៀងរាល់ខែ និងទី៣គឺសងតែ ការប្រាក់រាល់ខែ ប្រាក់ដើមសងចុងគ្រា ។

១.៥. ឥណទាននិស្សិត

ឥណទាននិស្សិតត្រូវបានផ្តល់ជូនអតិថិជនជារូបវន្តបុគ្គល សម្រាប់តម្រូវការប្រើប្រាស់ក្នុងការបង់ថ្លៃក្នុងការសិក្សា ។ ឥណទាន អាចមានរយៈពេលខ្លីរហូតដល់៥ឆ្នាំ ហើយចំណែកឯការបង់សងត្រលប់មានការប្រៀបគ្នាជាមួយសងចេរៀងរាល់ខែរវាងប្រាក់ដើម និង ការប្រាក់ និងមួយទៀតសងដើមថេរ បូកនឹងការប្រាក់ រៀងរាល់ខែ និងទី៣គឺសងតែការប្រាក់រាល់ខែ ប្រាក់ដើមសងចុងគ្រា ។

១.៦. ឥណទានយាន្តជំនិះ

ឥណទានសម្រាប់យាន្តជំនិះត្រូវបានផ្តល់ជូនអតិថិជនជារូបវន្តបុគ្គល និងជានីតិបុគ្គល សម្រាប់តម្រូវការប្រើប្រាស់ក្នុងការទិញ យាន្តជំនិះ ។ ឥណទានអាចមានរយៈពេលខ្លីរហូតដល់ ៧ឆ្នាំ ហើយចំណែកឯការបង់សងត្រលប់មានការប្រៀបគ្នាជាមួយសងចេរៀង រាល់ខែរវាងប្រាក់ដើម និងការប្រាក់ និងមួយទៀតសងដើមថេរ បូកនឹងការប្រាក់ រៀងរាល់ខែ និងទី៣គឺសងតែការប្រាក់រាល់ ខែ ប្រាក់ដើមសងចុងគ្រា ។

២. ការគ្រប់គ្រងហានិភ័យឥណទាន

យើងឃើញថាឥណទានវាជាផលិតផលស្នូលរបស់គ្រឹះស្ថាន ហើយក៏ជាប្រភពចំណូលតែមួយគត់សម្រាប់ឲ្យអាជីវកម្មមួយ នេះដំណើរការទៅមុខបាន អាចនិយាយបានថាវាជាក្បាលម៉ាស៊ីនដែលរុញឲ្យស្ថាប័នទាំងមូលអាចធ្វើដំណើរទៅមុខបាន ។ ដូច្នេះសម្រាប់ការមើលថែទាំសុខភាពឥណទានឲ្យបានល្អ វាជាកត្តាសំខាន់បំផុតរបស់គ្រឹះស្ថាន ដែលត្រូវយកចិត្តទុកដាក់ឲ្យ ខ្លាំងដើម្បីទទួលបាននូវគុណភាព និងប្រសិទ្ធភាពខ្ពស់ ។

ដើម្បីឆ្លើយតបទៅនឹងការចង់បាននេះគ្រឹះស្ថានត្រូវមានការគ្រប់គ្រងឥណទានមួយច្បាស់លាស់ ត្រឹមត្រូវតាមរយៈការដាក់ ចេញនូវគោលការណ៍ និងនីតិវិធីផ្សេងៗ សម្រាប់ការអនុវត្តក្នុងការគ្រប់គ្រងឥណទាន ។ ក្នុងការគ្រប់គ្រងទៅលើហានិភ័យ ឥណទានគឺចាប់តាំងពីពេលបញ្ចេញឥណទាន រហូតដល់ឥណទានត្រូវបានបញ្ចប់ ។

សម្រាប់ការងារគ្រប់គ្រងហានិភ័យឥណទានតាមរយៈចំណុចជាច្រើនដែលត្រូវបំពេញក្នុងការបង្ការ រួមមានឯកសារគ្រាំទ្រលក្ខណៈផ្លូវច្បាប់នានាដោយមានការដឹងលឺពីសំណាក់មេធាវីឯករាជ្យមួយ រវាងគ្រឹះស្ថានជាមួយនឹងអតិថិជន ការវាយតម្លៃលើ ទ្រព្យដាក់បញ្ចាំដោយក្រុមហ៊ុនមានវិជ្ជាជីវៈត្រឹមត្រូវ និងមានតម្លាភាព ការត្រួតពិនិត្យសុខភាពឥណទានមុនបញ្ចេញ និងការ វាយតម្លៃឥណទានតាមបច្ចេកទេសត្រឹមត្រូវជៀសវាងហានិភ័យទៅថ្ងៃក្រោយ ។

ក្រោយពីការបញ្ចេញឥណទានក៏មានធ្វើការកត់ត្រាតាមដានយ៉ាងហ្មត់ចត់ត្រឹមត្រូវដោយបុគ្គលិកជំនាញលើអតិថិជននីមួយៗ ដើម្បីឲ្យដឹងពីព័ត៌មានអតិថិជនសងត្រលប់គ្រប់ចំនួន ឬបង់សងយឺតយ៉ាវជាដើម ។ មន្ត្រីឥណទាន ទទួលបន្ទុកត្រូវធ្វើការ ទំនាក់ទំនងទៅអតិថិជនដើម្បីបញ្ជាក់ពីពេលវេលាច្បាស់លាស់ក្នុងការសងត្រលប់មកគ្រឹះស្ថាន ឲ្យបានទាន់ពេល ព្រមទាំង តាមដានរាល់ស្ថានភាពសេដ្ឋកិច្ចរបស់អតិថិជនជាប្រចាំផងដែរ ។

ជំពូកទី ៤

សកម្មភាពបុគ្គលិកប្រចាំឆ្នាំ



១. ការបណ្តុះបណ្តាល និងបង្កើនសមត្ថភាពរបស់បុគ្គលិក

ការបណ្តុះបណ្តាលជាកត្តាសំខាន់មួយដែលមិនអាចខ្វះបាន ក្នុងគោលបំណងធ្វើបច្ចុប្បន្នភាពទៅតាមសម័យកាលដែលមានការអភិវឌ្ឍន៍ទៅមុខឥតឈប់ឈរ ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស៊ុកធី ស៊ុកស៍ ហ្វាយនែន ម.ក តែងតែយកចិត្តទុកដាក់ក្នុងការបណ្តុះបណ្តាលបុគ្គលិកទាំងអស់ជាប្រចាំដើម្បីពង្រឹងគុណភាពសេវាកម្មដែលផ្តល់ឲ្យអតិថិជនឲ្យបានល្អប្រសើរ និងការងារមានភាពរលូនទៅមុខ ។

គ្រឹះស្ថានតែងតែមានវគ្គបណ្តុះបណ្តាលផ្ទៃក្នុងនៅតាមនាយកដ្ឋាននីមួយៗ ដើម្បីឲ្យការងារប្រកបដោយប្រសិទ្ធភាពខ្ពស់ ហើយមិនត្រឹមតែប៉ុណ្ណោះបុគ្គលិកជំនាញនីមួយៗក៏ត្រូវបានទទួលការយល់ដឹងនូវចំណេះជំនាញផ្សេងៗ ដែលទាក់ទងនឹងការងារ តាមរយៈសិក្ខាសាលានានានៅខាងក្រៅផងដែរ ដើម្បីពង្រឹងចំណេះដឹងឲ្យទូលំទូលាយឥតឈប់ឈរ ។ ជាលទ្ធផលដើម្បីជំរុញឲ្យអង្គភាពទាំងមូលរីកចម្រើនទៅមុខ ។



២. ការបំពេញការងារជាគ្រូបង្រៀន

ជាការពិតណាស់សម្រាប់វប្បធម៌ការងារធ្វើការងារជាគ្រូបង្រៀន ចូលរួមសហការគ្នា មានការប្រាស្រ័យទាក់ទងទៅវិញទៅមក ដើម្បីឲ្យមានភាពរីកចម្រើនក្នុងអង្គភាពមួយ ។ ក្នុងនោះបុគ្គលិកក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស៊ុកធី ស៊ុកស័ ហ្វាយនែន ម.ក មានការសហការគ្នាយ៉ាងល្អពីផ្នែកមួយទៅផ្នែកមួយ ចេះជួយគ្នា បំពេញបន្ថែមឲ្យគ្នាទៅវិញទៅមក ចេះយល់អាជ្ញាស្រ័យគ្នា មានទំនាក់ទំនងល្អ ក្នុងគោលបំណងធ្វើឲ្យការងារមានភាពរលូន និងមានភាពរីករាយក្នុងការងារ ។



ជំពូកទី ៥

របាយការណ៍សវនកម្មហិរញ្ញវត្ថុ



១. របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលរបស់ស៊ុកធី ស៊ុកស័ ហ្វាយនែន ម.ក សូមដាក់បង្ហាញជូននូវរបាយការណ៍របស់ខ្លួន និងរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរួចនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់។

ព័ត៌មានអំពីក្រុមហ៊ុន

ស៊ុកធី ស៊ុកស័ ហ្វាយនែន ម.ក (“ក្រុមហ៊ុន”) គឺជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត ដែលបានបង្កើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងចុះបញ្ជីជាមួយក្រសួងពាណិជ្ជកម្មនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ ក្រោមបញ្ជីការលេខ ០០០៣៩៧០៣។ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ ក្រុមហ៊ុនបានទទួលអាជ្ញាប័ណ្ណពីធនាគារជាតិ នៃ កម្ពុជា (“NBC”) ដើម្បីធ្វើប្រតិបត្តិការអាជីវកម្មជាស្ថាប័នមីក្រូហិរញ្ញវត្ថុ។

ការិយាល័យចុះបញ្ជីរបស់ក្រុមហ៊ុនមានទីតាំងស្ថិតនៅផ្ទះលេខ៤០ ក្រុម៤ ផ្លូវជាតិលេខ១ ភូមិតាដៅ សង្កាត់និរោធិ៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

សកម្មភាពចម្បង

សកម្មភាពចម្បងរបស់ក្រុមហ៊ុន គឺផ្តល់សេវាកម្មមីក្រូហិរញ្ញវត្ថុដល់អាជីវកម្មជាច្រើនប្រភេទ ជាពិសេសសម្រាប់សហគ្រិនធុនតូច និងមធ្យមនៅក្នុងប្រទេសកម្ពុជា។

លទ្ធផលប្រតិបត្តិការ

លទ្ធផលនៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងស្ថានភាពអាជីវកម្មរបស់ក្រុមហ៊ុននាការបរិច្ឆេទនេះ ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុដែលបានភ្ជាប់មកជាមួយ។

ក្រុមប្រឹក្សាភិបាលពុំបានផ្តល់អនុសាសន៍ឱ្យធ្វើការទូទាត់ភាគលាភណាមួយឡើយក្នុងការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។

ក្រុមប្រឹក្សាភិបាល

សមាជិកនៃក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុននៅក្នុងឆ្នាំ និងនាការបរិច្ឆេទនៃរបាយការណ៍នេះមានដូចខាងក្រោម៖

ឈ្មោះ មុខតំណែង

កាលបរិច្ឆេទតែងតាំង

លោក Lee Kok Heng Jeremiah

ប្រធានក្រុមប្រឹក្សាភិបាល

ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩

លោកស្រី ហ៊ីង សោភ័ណ្ឌ

សមាជិកក្រុមប្រឹក្សាភិបាល

ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩

លោក ឡេង សុខលី

សមាជិកក្រុមប្រឹក្សាភិបាល

ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩

សវនករ

របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់ ត្រូវបានធ្វើសវនកម្មដោយក្រុមហ៊ុនស្នងការគណនេយ្យ ហ្គ្រួន សនថុន (ខេមបូឌា) លីមីតធីត។

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាល មានទំនួលខុសត្រូវក្នុងការអះអាងបញ្ជាក់ថារបាយការណ៍ហិរញ្ញវត្ថុគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់បង្ហាញ

នូវភាពត្រឹមត្រូវពីស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុននាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងលទ្ធផលហិរញ្ញវត្ថុព្រមទាំង លំហូរសាច់ប្រាក់ក្រុមហ៊ុនសម្រាប់ការិយបរិច្ឆេទបញ្ចប់។ ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុក្រុមប្រឹក្សាភិបាលតម្រូវឱ្យ ៖

- (ក) អនុម័តគោលនយោបាយគណនេយ្យដែលសមស្រប ដោយអនុលោមតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាសម្រាប់សហគ្រាសធុនតូច និងមធ្យម (“CIFRS for SMEs”) ដោយផ្អែកលើការវិនិច្ឆ័យ និងការប៉ាន់ស្មានយ៉ាងសមហេតុផល និងប្រុងប្រយ័ត្ន ហើយធ្វើការអនុវត្តប្រកបដោយសង្គតិភាព។
- (ខ) អនុវត្តទៅតាមការតម្រូវនៃស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាសម្រាប់សហគ្រាសធុនតូច និងមធ្យម (“CIFRS for SMEs”) ឬប្រសិនបើមានការប្រាសចាកណាមួយក្នុងការបង្ហាញនូវទិដ្ឋភាពពិត និងត្រឹមត្រូវក្រុមប្រឹក្សាភិបាលត្រូវធានាឱ្យបានថាការប្រាសចាកទាំងនោះត្រូវបានលាតត្រដាង ពន្យល់ និងកំណត់បរិមាណឱ្យបានត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។
- (គ) រក្សាទុកនូវបញ្ជីគណនេយ្យឱ្យមានគ្រប់គ្រាន់ និងប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងឱ្យមានប្រសិទ្ធភាព
- (ឃ) រៀបចំរបាយការណ៍ហិរញ្ញវត្ថុដោយផ្អែកលើមូលដ្ឋានបន្តនិរន្តរភាព លើកលែងតែវាមិនសមស្របក្នុងការសន្មតថាក្រុមហ៊ុនអាចនឹងបន្តប្រតិបត្តិការអាជីវកម្មរបស់ខ្លួនបាននាពេលអនាគត និង
- (ង) ត្រួតពិនិត្យ និងដឹកនាំក្រុមហ៊ុនឱ្យមានប្រសិទ្ធភាព និងចូលរួមលើរាល់សេចក្តីសម្រេចជាសារវន្តទាំងអស់ ដែលប៉ះពាល់ដល់សកម្មភាពប្រតិបត្តិការ និងដំណើរការ ហើយត្រូវប្រាកដថាកិច្ចការនេះត្រូវបានឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។


ក្រុមប្រឹក្សាភិបាល ជាអ្នកទទួលខុសត្រូវក្នុងការត្រួតពិនិត្យលើដំណើរការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន និងថែរក្សាទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន ហើយក៏ត្រូវចាត់វិធានការឱ្យសមស្របដើម្បីទប់ស្កាត់ និងស្វែងរកការក្លែងបន្លំ និងភាពមិនប្រក្រតីផ្សេងៗ។

ក្រុមប្រឹក្សាភិបាលបានអះអាងថា ក្រុមហ៊ុនបានអនុវត្តតាមលក្ខខណ្ឌត្រូវចាំបាច់នានា ដូចដែលបានបញ្ជាក់ខាងលើ ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ។

សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាភិបាល

តាមមតិយោបល់របស់ក្រុមប្រឹក្សាភិបាល របាយការណ៍ស្ថានភាពហិរញ្ញវត្ថុដែលភ្ជាប់មកជាមួយនូវ របាយការណ៍ចំណូលលម្អិត របាយការណ៍បម្រែបម្រួលមូលធន និងរបាយការណ៍លំហូរសាច់ប្រាក់ ព្រមជាមួយនឹងកំណត់សម្គាល់នានា ត្រូវបានបង្ហាញនូវទិដ្ឋភាពពិត និងត្រឹមត្រូវពីស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុននាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ព្រមទាំងលទ្ធផលនៃប្រតិបត្តិការអាជីវកម្ម និងលំហូរសាច់សម្រាប់ការិយបរិច្ឆេទបញ្ចប់ត្រូវបានរៀបចំឡើងដោយអនុលោមតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាសម្រាប់សហគ្រាសធុនតូច និងមធ្យម (CIFRS for SMEs) និងសេចក្តីណែនាំរបស់ធនាគារជាតិ នៃ កម្ពុជា។

តំណាងឱ្យក្រុមប្រឹក្សាភិបាល




លោក. Lee Kok Heng Jeremiah

ប្រធានក្រុមប្រឹក្សាភិបាល

២. របាយការណ៍សវនកម្មឯករាជ្យ

ជូនចំពោះភាគហ៊ុននិករបស់ស៊ីកេស៊ី ស៊ីកេស៊ី ហ្វាយនែន ម.ក

មតិយោបល់

យើងខ្ញុំបានធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់ ស៊ីកេស៊ី ស៊ីកេស៊ី ហ្វាយនែន ម.ក (ហៅកាត់ថា “ក្រុមហ៊ុន”) ដែលរួមមានរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ របាយការណ៍ចំណូលលម្អិត របាយការណ៍បម្រែបម្រួលមូលធន និងរបាយការណ៍លំហូរសាច់ប្រាក់សម្រាប់ការិយបរិច្ឆេទបញ្ចប់ ព្រមទាំងកំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុនានា ដែលរួមបញ្ចូលទាំងសេចក្តីសង្ខេបលើគោលនយោបាយគណនេយ្យសំខាន់ៗ និងសេចក្តីព័ត៌មានពន្យល់ផ្សេងៗ ។

តាមមតិយោបល់របស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុដែលភ្ជាប់មកជាមួយបានបង្ហាញនូវទិដ្ឋភាពពិតប្រាកដ និងត្រឹមត្រូវលើស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុននាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់សម្រាប់កាលបរិច្ឆេទបញ្ចប់ ដោយអនុលោមតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាសម្រាប់សហគ្រាសធុនតូច និងមធ្យម (“CIFRS for SMEs”) និងសេចក្តីណែនាំរបស់ធនាគារជាតិ នៃ កម្ពុជា (“NBC”)។

មូលដ្ឋាននៃការបញ្ចេញមតិយោបល់

យើងខ្ញុំបានធ្វើសវនកម្ម ដោយអនុលោមតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា (“CISAs”)។ ការទទួលខុសត្រូវរបស់យើងខ្ញុំស្ថិតក្រោមស្តង់ដារទាំងនោះ គឺត្រូវបានរៀបរាប់បន្ថែមនៅក្នុងផ្នែកការទទួលខុសត្រូវរបស់សវនករសម្រាប់ការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុយើងខ្ញុំមានឯករាជ្យភាពពីក្រុមហ៊ុនដោយអនុលោមតាមក្រុមប្រឹក្សាស្តង់ដារវិជ្ជាជីវៈ គណនេយ្យអន្តរជាតិ ក្រមសីលធម៌ របស់គណនេយ្យករជំនាញ(រួមទាំងស្តង់ដារឯករាជ្យអន្តរជាតិ (“IESBA Code”) រួមជាមួយនឹងតម្រូវការក្រមសីលធម៌ ដែលពាក់ព័ន្ធទៅនឹងការធ្វើសវនកម្មរបស់យើងខ្ញុំ ទៅលើរបាយការណ៍ហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា ហើយយើងខ្ញុំបានបំពេញការទទួលខុសត្រូវទៅតាមតម្រូវការក្រមសីលធម៌ទាំងនោះ និង IESBA Code។ យើងខ្ញុំជឿជាក់ថា ភស្តុតាងសវនកម្ម ដែលយើងខ្ញុំទទួលបាន គឺគ្រប់គ្រាន់ និងសមស្របដើម្បីផ្តល់មូលដ្ឋានសម្រាប់មតិយោបល់របស់យើងខ្ញុំ។

ព័ត៌មានផ្សេងៗ

ក្រុមប្រឹក្សាភិបាលមានទំនួលខុសត្រូវទាំងស្រុងទៅលើព័ត៌មានផ្សេងៗ។ ព័ត៌មានផ្សេងៗទាំងនោះរួមមានរបាយការណ៍របស់ក្រុមប្រឹក្សាភិបាល ប៉ុន្តែមិនរួមបញ្ចូលរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន និងរបាយការណ៍សវនកម្មរបស់យើងខ្ញុំ ដែលទទួលបានមុនកាលបរិច្ឆេទនៃរបាយការណ៍របស់សវនករនេះ និងរបាយការណ៍ប្រចាំឆ្នាំ ដែលបានរំពឹងទុកថានឹងរៀបចំរួចរាល់សម្រាប់យើងខ្ញុំបន្ទាប់ពីកាលបរិច្ឆេទនោះ។

មតិយោបល់របស់យើងខ្ញុំទៅលើរបាយការណ៍ហិរញ្ញវត្ថុ មិនបានគ្របដណ្តប់ទៅលើព័ត៌មានផ្សេងៗទេ។ ហើយយើងខ្ញុំមិនផ្តល់ការធានាក្នុងទម្រង់បែបណាមួយឡើយ។

ភ្ជាប់ជាមួយការធ្វើសវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន យើងខ្ញុំមានទំនួលខុសត្រូវក្នុងការអានព័ត៌មានផ្សេងៗ ហើយពិចារណាថាតើព័ត៌មានផ្សេងៗនោះ មានវិសមភាពជាសារវន្តជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុឬទេ ឬចំណេះដឹងរបស់យើងខ្ញុំដែលទទួលបានពីការធ្វើសវនកម្ម ថាតើព័ត៌មានទាំងនោះអាចមានកំហុសឆ្គងជាសារវន្ត ឬទេ។

ប្រសិនបើ ផ្នែកតាមការងារដែលយើងខ្ញុំ ធ្វើសវនកម្មលើព័ត៌មានផ្សេងៗ ដែលយើងខ្ញុំបានទទួលមុនកាលបរិច្ឆេទនៃ របាយការណ៍របស់សវនករ យើងខ្ញុំសន្មតថាមានកំហុសជាសារវន្តកើតឡើងលើព័ត៌មានផ្សេងៗ ទាំងនេះ យើងខ្ញុំត្រូវរាយការណ៍ទៅតាមស្ថានភាពជាក់ស្តែង។ យើងខ្ញុំមិនមានអ្វីត្រូវរាយការណ៍នៅក្នុងករណីនេះឡើយ ។

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលទទួលខុសត្រូវក្នុងការរៀបចំ និងការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ ឱ្យបានត្រឹមត្រូវដោយ អនុលោមតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាសម្រាប់សហគ្រាសខ្នាតតូចនិងមធ្យម (“CIFRS for SMEs”) និងទទួលខុសត្រូវលើការត្រួតពិនិត្យផ្ទៃក្នុងដែលក្រុមប្រឹក្សាភិបាលកំណត់ថាមានភាពចាំបាច់ក្នុងការរៀបចំ របាយការណ៍ហិរញ្ញវត្ថុមិនឱ្យមានការរាយការណ៍ខុសជាសារវន្តដែលបណ្តាលមកពីការក្លែងបន្លំ ឬកំហុសឆ្គងផ្សេងៗ។

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ក្រុមប្រឹក្សាភិបាលមានទំនួលខុសត្រូវចំពោះការវាយតម្លៃទៅលើសមត្ថភាពក្រុមហ៊ុនក្នុង ការបន្តប្រតិបត្តិដោយផ្អែកលើមូលដ្ឋាននិរន្តរភាពការណាតត្រង់ប្រសិនបើមានបញ្ហាទាក់ទងនឹងនិរន្តរភាព និងការប្រើ ប្រាស់និរន្តរភាពជាមូលដ្ឋានគណនេយ្យលុះត្រាតែក្រុមប្រឹក្សាភិបាលមានគោលបំណងរំសាយក្រុមហ៊ុន ឬបញ្ឈប់ប្រតិបត្តិការ ឬក៏គ្មានជម្រើសផ្សេងៗបន្ថែមចាំបាច់ត្រូវធ្វើ។

ក្រុមប្រឹក្សាភិបាលទទួលខុសត្រូវក្នុងការត្រួតពិនិត្យលើដំណើរការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។

ការទទួលខុសត្រូវរបស់សវនករទៅលើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុ

គោលបំណងរបស់យើងខ្ញុំ គឺដើម្បីទទួលបាននូវការធានាអះអាងដ៏សមហេតុផល ទៅលើរបាយការណ៍ហិរញ្ញវត្ថុដោយពុំមាន លក្ខណៈខុសឆ្គងជាសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំ ឬកំហុសឆ្គង និងការធ្វើរបាយការណ៍សវនកម្មដែលមាន មតិយោបល់របស់យើងខ្ញុំផងដែរ។ ការធានាអះអាងដែលសមហេតុផល គឺជាការធានាមួយដ៏ខ្ពស់ ប៉ុន្តែវាមិនបានធានាថាការ ធ្វើសវនកម្មដោយផ្អែកទៅលើស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា (“CISAs”) នឹងតែងតែរកឃើញនូវការរាយការណ៍ខុសជា សារវន្តដែលកើតមានឡើងនោះឡើយ។ ការរាយការណ៍ខុសអាចកើតមានឡើងពីការក្លែងបន្លំ ឬកំហុសឆ្គងដែលអាចចាត់ ទុកថាជាសារវន្ត នៅពេលដែលកំហុសមួយ ឬកំហុសរួមគ្នាបានធ្វើអោយប៉ះពាល់ដល់សេចក្តីសម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់ អ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុនេះ។

ផ្នែកមួយនៃការធ្វើសវនកម្ម ដោយយោងទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា (“CISAs”) យើងខ្ញុំអនុវត្តនូវ វិជ្ជាជីវៈ វិនិច្ឆ័យ និងរក្សាមជ្ឈិមធាតុនិយមប្រកបដោយវិជ្ជាជីវៈទៅលើការធ្វើសវនកម្ម។ យើងខ្ញុំក៏

- កំណត់អត្តសញ្ញាណ និងវាយតម្លៃនូវហានិភ័យនៃការរាយការណ៍ខុសជាសារវន្តនៃរបាយការណ៍ហិរញ្ញវត្ថុថាតើវាកើត ឡើងដោយការក្លែងបន្លំ ឬកំហុសឆ្គងដោយចេតនា រៀបចំ និងអនុវត្តនីតិវិធីសវនកម្ម ដែលឆ្លើយតបទៅនឹងហានិភ័យ ទាំងនោះ រួមទាំងការប្រមូលយកភស្តុតាងសវនកម្មឱ្យបានគ្រប់គ្រាន់ និងសមស្របដើម្បីជាមូលដ្ឋានសម្រាប់បញ្ចេញមតិ យោបល់របស់យើងខ្ញុំ។ ហានិភ័យដែលមិនអាចរកឃើញដោយការរាយការណ៍ខុសជាសារវន្តដែលបណ្តាលមកពីការ ក្លែងបន្លំ គឺជាកំហុសឆ្គងដោយចេតនាដោយសារតែការក្លែងបន្លំរួមបញ្ចូលទាំងការរួមគំនិត ការក្លែងបន្លំដោយ ចេតនា ការលុបចោលដោយចេតនា ការបង្ហាញខុស ឬការល្មើសទៅលើការត្រួតពិនិត្យផ្ទៃក្នុង។
- ធ្វើការស្វែងយល់អំពីការគ្រប់គ្រងផ្ទៃក្នុងដែលទាក់ទងទៅនឹងការធ្វើសវនកម្ម ដើម្បីបង្កើតនូវនីតិវិធីសវនកម្មដែលសម ស្របទៅនឹងកាលៈទេសៈប៉ុន្តែមិនមែនជាគោលបំណងក្នុងការបង្ហាញនូវមតិយោបល់លើប្រសិទ្ធភាពនៃការត្រួតពិនិត្យ ផ្ទៃក្នុងរបស់ក្រុមហ៊ុននោះទេ ។
- ធ្វើការវាយតម្លៃភាពសមស្របលើគោលនយោបាយគណនេយ្យដែលបានប្រើប្រាស់ និងភាពសមហេតុផលនៃ គណនេយ្យប៉ាន់ស្មាន ក៏ដូចជាការបង្ហាញនានាដែលធ្វើឡើងដោយក្រុមប្រឹក្សាភិបាល។

- សន្និដ្ឋានដ៏សមស្របមួយទៅលើការប្រើប្រាស់របស់អភិបាលលើមូលដ្ឋាននិរន្តរភាពគណនេយ្យ ផ្អែកទៅលើភស្តុតាងសវនកម្មដែលទទួលបាន ថា តើភាពមិនប្រាកដប្រជា ជាសារវន្តបានកើតឡើងទាក់ទងនឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌ ដែលធ្វើឱ្យមានមន្ទិលសង្ស័យខ្លាំងទៅលើលទ្ធភាពការបន្តនិរន្តរភាពរបស់ក្រុមហ៊ុន។ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថា ភាពមិនច្បាស់លាស់ជាសារវន្តនឹងកើតមានឡើង យើងខ្ញុំតម្រូវឱ្យធ្វើការលាតត្រដាងព័ត៌មានចាំបាច់ដើម្បីទាញការយកចិត្តទុកដាក់នៅក្នុងរបាយការណ៍សវនកម្មរបស់យើងខ្ញុំទៅនឹងការលាតត្រដាងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬក៏ប្រសិនបើការលាតត្រដាងនោះមិនគ្រប់គ្រាន់ នោះមតិយោបល់មិនត្រឹមត្រូវ នឹងត្រូវបានផ្តល់។ ការសន្និដ្ឋានរបស់យើងខ្ញុំ គឺផ្អែកទៅលើភស្តុតាងសវនកម្មដែលទទួលបានគិតត្រឹមថ្ងៃនៃការចេញរបាយការណ៍សវនកម្មរបស់យើងខ្ញុំ។ ទោះបីយ៉ាងណាក៏ដោយ ស្ថានភាព ឬក៏ព្រឹត្តិការណ៍នាពេលអនាគតអាចបណ្តាលឱ្យក្រុមហ៊ុនមិនអាចបន្តប្រតិបត្តិការជានិរន្តរភាពបាន។
- វាយតម្លៃការបង្ហាញទូទៅ រចនាសម្ព័ន្ធ និងមាតិការបស់របាយការណ៍ហិរញ្ញវត្ថុ រួមបញ្ចូលទាំងការលាតត្រដាងនានាថា តើរបាយការណ៍ហិរញ្ញវត្ថុបង្ហាញនូវប្រតិបត្តិការ និងព្រឹត្តិការណ៍នានាដើម្បីបង្ហាញនូវភាពត្រឹមត្រូវសមស្របរបស់វា។


ហ្គ្រង់ ថូរន់ (លីមីតធីត)
 គណនេយ្យករជំនាញ
 សវនករប្រតិបត្តិចុះបញ្ជី




Ronald C. Almera
 នាយកសវនករជំនាញ
 រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
 ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣

៣. របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២			ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	កំណត់	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	សម្គាល់		(កំណត់សម្គាល់ ៣.២)		(កំណត់សម្គាល់ ៣.២)
ទ្រព្យសកម្ម					
សាច់ប្រាក់ក្នុងដៃ	៥	១.២៥២	៥.១៥៤	១.៩២៨	៧.៨៥៥
ប្រាក់បញ្ញើជាមួយធនាគារជាតិ នៃ កម្ពុជា	៦	១.៨៤១	៧.៥៧៩	១.៣១០	៥.៣៣៧
ប្រាក់បញ្ញើជាមួយធនាគារផ្សេងៗ – សុទ្ធ	៧	៤៥.២៨៧	១៨៦.៤៤៧	១៧៦.៦០៨	៧១៩.៥០១
ឥណទានផ្តល់ដល់អតិថិជន – សុទ្ធ	៩	២.៧៧៨.០៧៧	១១.៤៣៧.៣៤៣	២.៤៤៦.៦៥៦	៩.៩៦៧.៦៧៧
ប្រាក់តម្កល់តាមបទប្បញ្ញត្តិ	១០	១៥០.០០០	៦១៧.៥៥០	១៥០.០០០	៦១១.១០០
ទ្រព្យ និងបរិក្ខារ – សុទ្ធ	១១	៧.៨៤១	៣២.២៨១	១៦.៨៧៥	៦៨.៧៤៩
ទ្រព្យសកម្មអរូបី - សុទ្ធ	១២	២៤.៤៨០	១០០.៧៨៤	៣៥.៩០៨	១៤៦.២៨៩
ពន្ធពន្យារលើទ្រព្យសកម្ម	១៥(ឃ)	២១.៧៦៧	៨៩.៦១៥	២៨.៤៣៩	១១៥.៨៦០
ទ្រព្យសកម្មផ្សេងៗ	១៣	២១.៣៤៣	៨៧.៨៦៨	២១.០៦៦	៨៥.៨២៣
ទ្រព្យសកម្មសរុប		៣.០៥១.៨៨៨	១២.៥៦៤.៦២១	២.៨៧៨.៧៩០	១១.៧២៨.១៩១
ចំណូល និងមូលធន					
ចំណូល					
គណនីពាណិជ្ជ និងគណនីត្រូវសងផ្សេងៗ	១៤	៩.០៤១	៣៧.២២០	១២.២១១	៤៩.៧៤៩
សមតុល្យដែលពាក់ព័ន្ធទុកនិក	២១	១៥៥.១០០	៦៣៨.៥៤៧	-	-
ពន្ធលើប្រាក់ចំណូលដែលត្រូវបង់	១៥(គ)	២៤៣	១.០០០	៦	២៤
ចំណូលសរុប		១៦៤.៣៨៤	៦៧៦.៧៦៧	១២.២១៧	៤៩.៧៧៣
មូលធន					
ដើមទុន	១៦	៣.០០០.០០០	១២.០០០.០០០	៣.០០០.០០០	១២.០០០.០០០
ការខាតបង់		(១២៩.៦១៤)	(៥២៥.៩៨៧)	(១៥០.៨៧២)	(៦១២.៨៦៨)
ទុនបម្រុងតាមបទប្បញ្ញត្តិ	១៦.១	១៧.១១៨	៦៩.៧២៥	១៧.៤៤៥	៧១.០៦១
លម្អៀងពីការប្តូររូបិយប័ណ្ណបង់		-	៣៤៤.១១៦	-	២២០.២២៥
មូលធនសរុប		២.៨៨៧.៥០៤	១១.៨៨៧.៨៥៤	២.៨៦៦.៥៧៣	១១.៦៧៨.៤១៨
ចំណូល និងមូលធនសរុប		៣.០៥១.៨៨៨	១២.៥៦៤.៦២១	២.៨៧៨.៧៩០	១១.៧២៨.១៩១

៤. របាយការណ៍ចំណូលលម្អិត

	សម្រាប់កាលបរិច្ឆេទបញ្ចប់			សម្រាប់កាលបរិច្ឆេទបញ្ចប់	
	កំណត់ សម្គាល់	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
		ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៣.២)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៣.២)
ចំណូលប្រតិបត្តិការ					
ចំណូលការប្រាក់	១៧	២៥៧.៨៦៧	១.០៥៣.៩០២	២៣៣.០៤០	៩៤៨.០០៧
ចំណាយការប្រាក់	២១	(៦.០០០)	(២៤.៥២២)	-	-
ចំណូលការប្រាក់សុទ្ធ		២៥១.៨៦៧	១.០២៩.៣៨០	២៣៣.០៤០	៩៤៨.០០៧
ចំណូលផ្សេងៗ	១៨	៨.៨៨៦	៣៦.៣១៧	៩.២៨៧	៣៧.៧៨០
បញ្ជីការបញ្ជាស/(សំវិធានធន) លើការខាត បង់ឥណទាន	៧ និង ៩	(២.៣០២)	(៩.៤០៨)	៣.០៣៣	១២.៣៣៨
ចំណាយទូទៅ និងចំណាយរដ្ឋបាល	១៩	(២២៨.២១៦)	(៩៣២.៧១៩)	(២១៨.៨៩៩)	(៨៩០.៤៨១)
ចំណេញ/(ខាត) មុនបង់ពន្ធលើប្រាក់ចំណូល		៣០.២៣៥	១២៣.៥៧០	២៦.៤៦១	១០៧.៦៤៤
(ចំណាយ)/អត្ថប្រយោជន៍ពន្ធលើប្រាក់ចំណូល	១៥(ក)	(៩.៣០៤)	(៣៨.០២៥)	(១០.០៦៤)	(៤០.៩៤០)
ចំណេញ/(ខាត)សុទ្ធក្នុងកាលបរិច្ឆេទ		២០.៩៣១	៨៥.៥៤៥	១៦.៣៩៧	៦៦.៧០៤
ចំណូល/(ខាត)លម្អិតផ្សេងៗ-					
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	១២៣.៨៩១	-	៨២.៧៥២
ចំណេញ/(ខាត)លម្អិតសរុបក្នុងកាលបរិច្ឆេទ		២០.៩៣១	២០៩.៤៣៦	១៦.៣៩៧	១៤៩.៤៥៦

៥. របាយការណ៍បម្រែបម្រួលមូលធន

កំណត់ សម្គាល់	ដើមទុន		ខាតបង់		ទុនបម្រុងតាមបទប្បញ្ញត្តិ		លម្អៀងពីការប្តូរ រូបិយប័ណ្ណ		មូលធនសរុប	
	ពុល្លារអាមេរិក	ពាន់រៀល	ពុល្លារអាមេរិក	ពាន់រៀល	ពុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ពុល្លារអាមេរិក	ពាន់រៀល	
	(កំណត់សម្គាល់ ៣.២)		(កំណត់សម្គាល់ ៣.២)		(កំណត់សម្គាល់ ៣.២)		(កំណត់សម្គាល់ ៣.២)		(កំណត់សម្គាល់ ៣.២)	
	២០.៩៣១									
សមតុល្យនាថ្ងៃទី១ ខែមករា ឆ្នាំ២០២២	៣.០០០.០០០	១២.០០០.០០០	(១៥០.៨៧២)	(៦១២.៨៦៨)	១៧.៤៤៥	៧១.០៦១	២២០.២២៥	២.៨៦៦.៥៧៣	១១.៦៧៨.៤១៨	
ចំណេញសុទ្ធក្នុងការិយបរិច្ឆេទ	-	-	២០.៩៣១	៨៥.៥៤៥	-	-	-	២០.៩៣១	៨៥.៥៤៥	
ធ្វើរទៅទុនបម្រុងតាមបទប្បញ្ញត្តិ	-	-	៣២៧	១.៣៣៦	៣២៧	១.៣៣៦	-	-	-	
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	១២៣.៨៩១	-	១២៣.៨៩១	
សមតុល្យនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	៣.០០០.០០០	១២.០០០.០០០	(១២៩.៦១៤)	(៥២៥.៩៨៧)	១៧.១១៨	៦៩.៧២៥	៣៤៤.១១៦	២.៨៨៧.៥០៤	១១.៨៨៧.៨៥៤	
សមតុល្យនាថ្ងៃទី១ ខែមករា ឆ្នាំ២០២១	៣.០០០.០០០	១២.០០០.០០០	(១៦០.៣៤៨)	(៦៥១.៤១៧)	១០.៥២៤	៤២.៩០៦	១៣៧.៤៧៣	២.៨៥០.១៧៦	១១.៥២៨.៩៦២	
ចំណេញសុទ្ធក្នុងការិយបរិច្ឆេទ	-	-	១៦.៣៩៧	៦៦.៧០៤	-	-	-	១៦.៣៩៧	៦៦.៧០៤	
ធ្វើរទៅទុនបម្រុងតាមបទប្បញ្ញត្តិ	-	-	(៦.៩២១)	(២៨.១៥៥)	៦.៩២១	២៨.១៥៥	-	-	-	
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	៨២.៧៥២	-	៨២.៧៥២	
សមតុល្យនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	៣.០០០.០០០	១២.០០០.០០០	(១៥០.៨៧២)	(៦១២.៨៦៨)	១៧.៤៤៥	៧១.០៦១	២២០.២២៥	២.៨៦៦.៥៧៣	១១.៦៧៨.៤១៨	

៦. របាយការណ៍លំហូរសាច់ប្រាក់

		សម្រាប់កាលបរិច្ឆេទបញ្ចប់		សម្រាប់កាលបរិច្ឆេទបញ្ចប់	
	កំណត់	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	សម្គាល់	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
		(កំណត់សម្គាល់ ៣.២)		(កំណត់សម្គាល់ ៣.២)	
សកម្មភាពប្រតិបត្តិការ					
ចំណេញ/(ខាត)មុនបង់ពន្ធ		៣០.២៣៥	១២៣.៥៧០	២៦.៤៦១	១០៧.៦៤៤
និយ័តកម្មសម្រាប់៖					
រំលស់លើទ្រព្យរូបី និងរំលស់លើទ្រព្យអរូបី	១១ និង ១២	២០.៤៦២	៨៣.៦២៨	២៤.៨៧២	១០១.១៧៩
សំវិធានធនលើការខាតបង់ឥណទាន	៧ និង ៩	២.៣០២	៩.៤០៨	(៣.០៣៣)	(១២.៣៣៨)
ចំណូលការប្រាក់	១៧	(២៥៧.៨៦៧)	(១.០៥៣.៩០២)	(២៣៣.០៤០)	(៩៤៨.០០៧)
ចំណាយការប្រាក់	២១	៦.០០០	២៤.៥២២	-	-
ខាត/(ចំណេញ) ពីការប្តូររូបិយប័ណ្ណបរទេសមិនបានទទួលស្គាល់	១៨	(៧៣៦)	(៣.០០៨)	(៥៦៨)	(២.៣១១)
ខាតប្រតិបត្តិការមុនបម្រែបម្រួលទុនបង្វិល		(១៩៩.៦០៤)	(៨១៥.៧៨២)	(១៨៥.៣០៨)	(៧៥៣.៨៣៣)
បម្រែបម្រួលសុទ្ធក្នុង៖					
ឥណទានផ្តល់ដល់អតិថិជន – សុទ្ធ		(៣៣៣.៧២៣)	(១.៣៦៣.៩២៦)	(៤៩១.២៣៤)	(១.៩៩៨.៣៤០)
សមុគ្គលដែលត្រូវទទួលពីភាគីពាក់ព័ន្ធ		-	-	២៣៧.៧៤០	៩៦៧.១២៦
ទ្រព្យសកម្មផ្សេងៗ		(២៧៨)	(១.១៣៦)	(១៨៥)	(៧៥៣)
គណនីពាណិជ្ជ និងគណនីត្រូវសងផ្សេងៗ		(៤.០៧០)	(១៦.៦៣៤)	(១៨.៨៥៨)	(៧៦.៧១៤)
សាច់ប្រាក់បានប្រើក្នុងសកម្មភាពប្រតិបត្តិការ		(៥៣៧.៦៧៥)	(២.១៩៧.៤៧៨)	(៤៨២.៤៤៥)	(១.៨៦២.៥១៤)
ការប្រាក់ដែលបានទទួល		២៥៧.២៧៧	១.០៥១.៤៩១	៣៤៩.២៤២	១.៤២០.៧១៦
ពន្ធលើប្រាក់ចំណូលដែលបានទូទាត់	១៥(គ)	(២.៣៩៥)	(៩.៧៨៨)	(២.៤០៩)	(៩.៨០០)
សាច់ប្រាក់សុទ្ធ (បានប្រើ)/ពីសកម្មភាពប្រតិបត្តិការ		(២៨២.៧៩៣)	(១.១៥៥.៧៧៥)	(១១១.០១២)	(៤៥១.៥៩៨)
សកម្មភាពវិនិយោគ					
ការទិញទ្រព្យ និងបរិក្ខារ	១១	-	-	(៣៨៨)	(១.៥៧៨)
		-	-	(៣៨៨)	(១.៥៧៨)

សកម្មភាពហិរញ្ញវត្ថុ

សាច់ប្រាក់បានពីប្រាក់កម្ចី	២១	១៥០.០០០	៦១៣.០៥០	-	-
បម្រែបម្រួលសាច់ប្រាក់សុទ្ធ		(១៣២.៧៩៣)	(៥៤២.៧២៥)	(១១១.៤០០)	(៤៥៣.១៧៦)
សាច់ប្រាក់នាដើមកាលបរិច្ឆេទ	៨	១៨១.៦៣០	៧៣៩.៩៦១	២៩៣.០៣០	១.១៨៥.៣០៦
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	៣.៨២៥	-	៧.៨៣១
សាច់ប្រាក់នាចុងកាលបរិច្ឆេទ	៨	៤៨.៨៣៧	២០១.០៦១	១៨១.៦៣០	៧៣៩.៩៦១

សេវាបណ្ណាល័យ



ផ្ទះលេខ ៤០ ផ្លូវជាតិលេខ១១ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ
រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។



+855 23 230 725



www.sixtysixfinance.com.kh